

ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និង ឯកឧត្តម រ៉ាឌី ម៉ូ សមាជិកសភាសហរដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក

នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម រ៉ាឌី ម៉ូ (Rady Mom) សមាជិកសភាសហរដ្ឋម៉ាសាឈូសេត (State Representative of Massachusetts) នៃសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម ក្នុងឱកាសទស្សនកិច្ចរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ជាបឋម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់ឯកឧត្តម រ៉ាឌី ម៉ូ ហើយបានរំលឹកឡើងវិញពីការជួបសំដែងការគួរសម និងការ ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជុំវិញវិស័យឯកឧត្តម រ៉ាឌី ម៉ូ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទស្សនកិច្ចរយៈពេលចុងក្រោយរបស់ ឯកឧត្តមនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះឯកឧត្តម រ៉ាឌី ម៉ូ ដែលជាជន ជាតិខ្មែរមួយរូប ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ហើយខិតខំតស៊ូព្យាយាមរហូតបានជាប់ឆ្នោតជា សមាជិកសភាសហរដ្ឋម៉ាសាឈូសេត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរាបជូនឯកឧត្តម រ៉ាឌី ម៉ូ អំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងប្រទេសជាតិ និងបានគូសបញ្ជាក់ពីសមិទ្ធផលទទួលបាន ពិសេស ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ។ល។

ឯកឧត្តម រ៉ាឌី ម៉ូ បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយ ដែលបានមកបំពេញ ទស្សនកិច្ចនៅមាតុភូមិកម្ពុជា ហើយក៏បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី អំពីការចាប់អារម្មណ៍ ចំពោះការរីកចម្រើនជាច្រើនដែលឯកឧត្តមបានកត់សំគាល់ឃើញ ដោយប្រៀបធៀបទៅនឹងពេល ទស្សនកិច្ចរបស់ឯកឧត្តម កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ហើយឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងភាពល្អប្រសើរផ្នែកសន្តិសុខ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាន់ ម៉ូ បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីបទពិសោធន៍ និងទុក្ខលំបាកវេទនា ដែលខ្លួនឯកឧត្តមផ្ទាល់បានឆ្លងកាត់ក្នុងរយៈពេលសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយនិងអំពីការខិតខំ របស់ឯកឧត្តមផ្ទាល់ក្នុងការជួយដល់សហគមន៍ខ្មែរនៅរដ្ឋម៉ាសាឈូសេត និងអំពីបំណងរបស់ ឯកឧត្តមចង់បង្កើតអោយមានទំនាក់ទំនងរវាងយុវជនអាមេរិកជាមួយយុវជនកម្ពុជា ជាពិសេសលើ ផ្នែកកីឡា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតដ៏ល្អរបស់ឯកឧត្តម វ៉ាន់ ម៉ូ ហើយឯកឧត្តម បានវាយតម្លៃថា ទំនាក់ទំនងផ្នែកកីឡានេះ គឺជាផ្នែកដ៏សំខាន់មួយក្នុងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលនឹងជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរាបជូនឯកឧត្តម វ៉ាន់ ម៉ូ អំពីការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លើផ្នែកទេសចរណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការរីករាយចំពោះការកើនឡើង យ៉ាងខ្លាំងនូវចំនួនអ្នកទេសចរអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឆ្នាំ២០១៦ កន្លង ទៅនេះ មានចំនួនប្រមាណ២៤ម៉ឺននាក់ ។

នៅលើផ្នែកពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិក តាមរយៈការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ ដល់ចំនួនជាង ៣០០០លានដុល្លារ ក្នុងឆ្នាំ២០១៦ កន្លងមកនេះ។ ឯកឧត្តមក៏បានថ្លែង អំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ដល់កម្ពុជា ក្នុងខែកក្កដាកន្លងមកនេះ នូវការ រួចពន្ធ (Duty Free) ចំពោះផលិតផលសម្រាប់ធ្វើដំណើរ (travel goods) ផលិតនៅកម្ពុជា។

លើផ្នែកវប្បធម៌ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ ពិសេសការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ការជួសជុលប្រាសាទ បាក់ខែង និងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណរបស់ខ្មែរ តាមសំណើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើវិស័យយោធា ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ដោយពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរបស់អាមេរិកក្នុងការជួយកសាងនូវសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដើម្បី ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឯកឧត្តមបានគូស បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកម្លាំងរក្សាសន្តិភាពចំនួន៩០០នាក់ ដែលកំពុងចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្តាល និងនៅប្រទេសលីប៊ង់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពី មោទនភាពជាតិរបស់ក្រុមបោសសំអាតមីនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាមានបទពិសោធន៍ និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរាបជូនគណៈប្រតិភូអំពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការបោសសំអាតមីននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា រហូត

បច្ចុប្បន្ន កម្ពុជាបានធ្វើការបោសសំអាតមីនលើផ្ទៃដីចំនួនប្រមាណ ១៧០០ គីឡូម៉ែត្រក្រឡា និងនៅសល់ប្រមាណ ១៥០០ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសំអាតបន្ត និងបានគូសបញ្ជាក់ពីការថយចុះនៃចំនួនជនរងគ្រោះដោយសារគ្រាប់មីន ពីចំនួន ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹមចំនួនជាង១០០នាក់ ក្នុងឆ្នាំ២០១៣-២០១៥ និងតិចជាង១០០នាក់ នៅឆ្នាំ២០១៦ កន្លងមកនេះ ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៧